

- Certificate of incorporation/registration;
- Any licenses from the SECC such as Securities Underwriter, Securities Dealer, Securities Broker, Investment Advisory, or any other related agents;
- Business patent;
- Financial statements or annual report (if any);
- Initial deposit is required, otherwise an agreement is made with ACLEDA Bank in advance.
- Open 4 accounts:
- 2 accounts in Khmer Riel and US Dollar for Own Account of Securities Firm
- 2 accounts in Khmer Riel and US Dollar for Client Money Account.



សម្រាប់ព័ត៌មានបន្ថែមសូមស្កេនទីនេះ
For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង

For ACLEDA Bank services requirements or more information, please contact our 24-hour customer service:

+855 (0)23 994 444

+855 (0)15 999 233

អ៊ីម៉ែល: inquiry@acledabank.com.kh

វេបសាយ: www.acledabank.com.kh



គណនីមូលបត្រ

Securities Account



គណនីមូលបត្រ

គណនីមូលបត្រ គឺជាប្រភេទគណនីក្រុមហ៊ុនរបស់ធនាគារ អេស៊ីស៊ីដា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមូលបត្រ ឬភ្នាក់ងារពាក់ព័ន្ធដែលបានទទួលអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា អាចបើកគណនីសម្រាប់ទូទាត់សាច់ប្រាក់ជួញដូរមូលបត្របាន ។

អត្ថប្រយោជន៍

- ងាយស្រួលប្រើប្រាស់លើប្រតិបត្តិការសាច់ប្រាក់ និងទូទាត់សាច់ប្រាក់ក្នុងដំណើរការជួញដូរមូលបត្រ នៅក្នុងទីផ្សារមូលបត្រកម្ពុជា ។
- មានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ ។

លក្ខណៈពិសេស

- ផ្តល់ជម្រើសជូនលោកអ្នកក្នុងការបើកគណនីដូចជា គណនីចរន្ត គណនីបញ្ជីសំចៃ ឬគណនីបញ្ជីតាមតម្រូវការ ។
- ប្រើប្រាស់ជាពិសេសសម្រាប់ប្រតិបត្តិការទាក់ទងនឹងមូលបត្រ ។
- ផ្តល់ភាពងាយស្រួលលើការជួញដូរ និងទូទាត់សាច់ប្រាក់មូលបត្រ តាមរយៈគណនីរបស់ប្រតិបត្តិការប្រព័ន្ធធាត់ទាត់ និងទូទាត់មូលបត្រ ។
- ការទូទាត់សាច់ប្រាក់ចេញពីគណនីមូលបត្រ ស្ថិតក្រោមការបង្គាប់ឱ្យទូទាត់ឬការទទួលបានព័ត៌មានអេឡិចត្រូនិកបង្គាប់ឱ្យទូទាត់ ពីប្រព័ន្ធរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។

រូបិយវត្ថុ

ប្រភេទរូបិយវត្ថុនៃគណនីមូលបត្រគឺ ប្រាក់រៀល និងប្រាក់ដុល្លារ ។

លក្ខខណ្ឌតម្រូវ

- បំពេញទម្រង់បែបបទដូចជា ៖ ពាក្យសុំចុះឈ្មោះប្រើប្រាស់គណនីក្រុមហ៊ុន ពាក្យសុំបើកគណនី និងគំរូហត្ថលេខាបើកគណនីក្រុមហ៊ុន ។
- ផ្តល់ឯកសារគាំទ្រដូចខាងក្រោម ៖
 - ឯកសារសម្គាល់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់គណនី ដែលនៅមានសុពលភាពយ៉ាងតិច ៣ខែ ។
 - ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក-នាយិកា ភាគទុនិក ឬដៃគូ ។
 - លិខិតប្រគល់សិទ្ធិ ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលលើការបើកគណនី ។
 - អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន ឬស្ថាប័ន ។
 - វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬលិខិតអនុញ្ញាតឱ្យដំណើរការក្រុមហ៊ុន ឬស្ថាប័ន ។
 - អាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រណាមួយ ក្នុងចំណោមវិញ្ញាបនបត្រ ដែលទទួលបានពីគណៈកម្មការមូលបត្រកម្ពុជា ដូចជាក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនជួញដូរមូលបត្រ ក្រុមហ៊ុនជើងសារមូលបត្រ ក្រុមហ៊ុនប្រឹក្សានិយោគ ឬភ្នាក់ងារពាក់ព័ន្ធដទៃទៀត ។
 - ប័ណ្ណប្តីតាង ។
 - របាយការណ៍ហិរញ្ញវត្ថុ ឬរបាយការណ៍ប្រចាំឆ្នាំ (ប្រសិនបើមាន) ។
- ត្រូវដាក់ប្រាក់តម្កល់ដំបូង បើពុំនោះទេ លុះត្រាតែមានការយល់ព្រមជាមុនពីយើងខ្ញុំ ។
- ត្រូវបើកគណនីចំនួនបួន ៖
 - គណនីចំនួនពីរ ជាប្រាក់រៀល និងជាប្រាក់ដុល្លារអាមេរិក សម្រាប់គណនីផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនមូលបត្រ
 - គណនីចំនួនពីរ ជាប្រាក់រៀល និងជាប្រាក់ដុល្លារអាមេរិក សម្រាប់គណនីសាច់ប្រាក់អតិថិជនរបស់ក្រុមហ៊ុនមូលបត្រ ។

Securities Account

Securities Account is a corporate deposit account of ACLEDA Bank allowing securities firms or related agents licensed from Securities and Exchange Commission of Cambodia (SECC) to settle payments for securities trade.

Benefits

- Facilitate transactions of securities settlement in Cambodian securities market; and
- Safe cash management.

Special Features

- For account opening, you can select Current Account, Savings Account, or Demand Deposit Account;
- Specially used for securities related transactions;
- Facilitate securities business and settlement by System of Securities Clearing and Settlement;
- Settlement from Securities Account will be carried out under the payment order or electronic payment order from the system of Cambodian securities market.

Currency

Currency of Securities Account is Khmer Riel and US Dollar.

Requirements

- Fill in Corporate Customer Registration, Account Opening Application, and Corporate Specimen Signature.
- Provide supporting documents below:
 - A copy of identity card or passport of the account holder valid for at least 3 months;
 - Identification of company's director, shareholder, or partner;
 - A letter of authorization or resolution of board of directors on account opening;
 - A memorandum and article of association of your company or institution;

